

សំណើដើម្បីជួបជាមួយWELFARE-TO-WORKដើម្បីទទួលបានជំនួយលុយរបស់ខ្ញុំមកវិញ

ការណែនាំដល់អតិថិជន៖ ក្រុមគ្រួសាររបស់អ្នកទទួលបានជំនួយជាសាច់ប្រាក់តិចដោយសារតែអ្នកមិនបានបំពេញតាមច្បាប់Welfare-to-Work។ ប្រសិនបើអ្នកចង់បានការផ្តល់ជំនួយជាសាច់ប្រាក់របស់អ្នកត្រឡប់មកវិញ អ្នកអាចបំពេញសំណុំបែបបទនេះហើយបញ្ជូនត្រឡប់ទៅកាន់បុគ្គលិកWelfare-to-Workភ្លាមៗ។

ជំនួសឱ្យការបំពេញសំណុំបែបបទនេះនិងធ្វើវិធានការWelfare-to-Workរបស់អ្នក អ្នកអាចហៅអ្នកធ្វើការរបស់អ្នកដើម្បីប្រាប់គាត់ថាអ្នកចង់បានការផ្តល់ជំនួយជាសាច់ប្រាក់របស់អ្នកមកវិញ។ ប្រសិនបើអ្នកមិនដឹងអោយផ្លាស់ប្តូរលេខទូរស័ព្ទអ្នកធ្វើការរបស់អ្នក ហៅទូរស័ព្ទទៅខោនធីតាម៖ _____ ។

សំណើដើម្បីជួបជាមួយច្បាប់WELFARE-TO-WORKដើម្បីទទួលបានជំនួយលុយរបស់ខ្ញុំមកវិញ

ដើម្បីទទួលបានមកវិញការផ្តល់ជំនួយជាសាច់ប្រាក់របស់ខ្ញុំ ខ្ញុំត្រូវតែយល់ព្រមក្នុងការធ្វើអ្វីដែលខោនធីបានថ្លែងអំពីការជួបជាមួយច្បាប់Welfare-to-Work។ នេះមានន័យថាខ្ញុំត្រូវតែធ្វើសកម្មភាពដែលបានផ្តល់នៅក្នុង "គម្រោងជួបជាមួយច្បាប់Welfare-to-Workនិងទទួលបានជំនួយរបស់ខ្ញុំមកវិញសាច់ប្រាក់" រហូតដល់ទៅ 30 ថ្ងៃចាប់ពីថ្ងៃដែលខ្ញុំបានចុះហត្ថលេខាលើផែនការប្រសម្រាប់រយៈពេលនៃសកម្មភាព មួយណាដែលខ្លីជាង។

ដើម្បីទទួលបាននូវការផ្តល់ជំនួយជាសាច់ប្រាក់របស់ខ្ញុំមកវិញ ខ្ញុំយល់ដឹងថាខោនធីមិនអាចស្តារអោយខ្ញុំធ្វើសកម្មភាពមួយសម្រាប់ពេលវេលាមួយយូរជាងរយៈពេលនៃសកម្មភាពដែលនាំឱ្យមានការដកចេញរបស់ខ្ញុំពីការផ្តល់ជំនួយជាសាច់ប្រាក់។

ខ្ញុំក៏យល់ដឹងផងដែរថា បើសិនសកម្មភាពដែលខោនធីបានសុំឱ្យធ្វើអ្វីមុនគឺលែងអាចប្រើបានឬត្រឹមត្រូវសម្រាប់ខ្ញុំទៀតទេ ខ្ញុំត្រូវតែមានការធ្វើសកម្មភាពផ្សេងទៀតដើម្បីទទួលបានជំនួយជាសាច់ប្រាក់របស់ខ្ញុំមកវិញ។

ឈ្មោះ (សូមសរសេរ):	ហត្ថលេខា:
សំណុំរឿងលេខ # ឬលេខសន្តិសុខសង្គម(SSN) #:	ទូរស័ព្ទលេខ #: ()
ឈ្មោះរបស់អ្នកធ្វើការសុខុមាលភាពដើម្បីការងារ (សូមសរសេរ):	កាលបរិច្ឆេទ:

តើអ្នកត្រូវការជំនួយផ្លូវច្បាប់ដោយឥតគិតថ្លៃឬទេ ?

អ្នកអាចទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃជាមួយបញ្ហាដូចខាងក្រោមនេះ៖

អង្គការសិទ្ធិសុខុមាលភាពរបស់អ្នក	ការិយាល័យជំនួយខាងច្បាប់ក្នុងតំបន់
ទូរស័ព្ទលេខ #: ()	ទូរស័ព្ទលេខ #: ()